



ឆ្នាំទី ៧ លេខ ៧១ ខែមេសា ឆ្នាំ២០០៨

ការចេញផ្សាយរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា  
A Publication of the Cambodian Agricultural Research and Development Institute

## ពេលវេលានៃការច្រូតកាត់

គ្រាប់ស្រូវផ្សំឡើងដោយអំប្រើយ៉ុង សាច់គ្រាប់ និងសម្បកគ្រាប់ (អង្កាម)។ ដើមស្រូវដុះចេញពីអំប្រើយ៉ុង ដោយប្រើប្រាស់សារធាតុចិញ្ចឹមដែលមាននៅក្នុងសាច់គ្រាប់។ ដូច្នោះគ្រាប់ស្រូវទុំនៅពេលដែលអំប្រើយ៉ុងពេញរូបរាង និងសារធាតុចិញ្ចឹមត្រូវបានប្រមូលផ្តុំ នៅក្នុងសាច់គ្រាប់ពេញលេញ។ ជាទូទៅ នៅក្នុងលក្ខខណ្ឌដាំដុះល្អ គ្រាប់ស្រូវទុំល្អនៅក្នុងរយៈពេល ២៧ ថ្ងៃ បន្ទាប់ពីចេញផ្កាស្រុះ ប៉ុន្តែរយៈពេលនេះអាចប្រែប្រួលទៅតាមដីជាតិដី ពន្លឺ និងស្ថានភាពទឹក ដែលមានសភាពខុសៗគ្នារវាងស្រែមួយទៅស្រែមួយទៀត។ ដូច្នោះហើយបានជាការកំណត់សភាពគ្រាប់ទុំ គឺជាការចាំបាច់សម្រាប់ធ្វើការច្រូតកាត់។



### ការខាតបង់ដោយច្រូតកាត់គ្រាប់ស្រូវទុំស្ទើរ

គ្រាប់ស្រូវទុំស្ទើរ មានអំប្រើយ៉ុងមិនទាន់ពេញរូបរាងល្អ សាច់គ្រាប់មិនទាន់មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលធ្វើឲ្យសាច់គ្រាប់មានសភាពទន់ និងមិនជ្រាល្អតាមលក្ខណៈពូជ។ គ្រាប់ស្រូវប្រភេទនេះ នៅពេលយកទៅកិន នឹងបណ្តាលឲ្យមានការបាត់បង់អង្ករសប្រមាណ ២ គ.ក្រ និងអង្ករដើម ប្រមាណ ៥,៥ គ.ក្រ ធៀបជាមួយគ្រាប់ស្រូវទុំល្អក្នុងបរិមាណស្រូវកិន ១០០ គ.ក្រ។



### ការខាតបង់ដោយច្រូតកាត់គ្រាប់ស្រូវទុំជ្រុល

គ្រាប់ពូជស្រូវទុំជ្រុលមានដំណុះគ្រាប់ ៨ ភាគរយ ទាបជាងគ្រាប់ពូជស្រូវទុំល្អ។ គ្រាប់ស្រូវទុំជ្រុលមានសាច់គ្រាប់ប្រេះច្រើន ហើយជ្រុះច្រើន ងាយបាក់នៅពេលបោកបែន។ គ្រាប់ស្រូវ ដែលមានសាច់គ្រាប់ប្រេះ ឬបាក់នេះ ថ្វីបើនៅពេលកិនបានអង្ករសក្នុងបរិមាណប្រហាក់ប្រហែលគ្រាប់ស្រូវទុំល្អមែន តែចំពោះបរិមាណអង្ករដើមវិញ គឺអាចទាបជាងគ្រាប់ស្រូវទុំល្អរហូតដល់ ៨ គ.ក្រ ក្នុងបរិមាណកិន ១០០ គ.ក្រ។



ក៏ដូចគ្នាដែរចំពោះគ្រាប់ពូជស្រូវ គឺមិនមានភាពខុសគ្នាចំពោះអត្រាដំណុះ តែចំពោះដើមស្រូវ ឬសំណាបដែលដុះលូតលាស់ល្អវិញ មានបរិមាណគឺទាបជាងគ្រាប់ពូជស្រូវទុំល្អរហូតដល់ ១០-១៥ ភាគរយ។ នេះក៏ព្រោះតែថាសាច់គ្រាប់បាក់ បណ្តាលឲ្យដើមស្រូវ ឬសំណាប មិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នាពេលដុះលូតលាស់ដំបូង។ ដោយកសិករភាគច្រើនមិនអាចគ្រប់គ្រងលក្ខខណ្ឌដាំដុះដំណាំស្រូវឲ្យបានល្អ ដូចនេះការកំណត់រយៈពេលទុំ ២៧ ថ្ងៃ បន្ទាប់ពីស្រូវចេញផ្កាស្រុះ គឺមិនសូវត្រឹមត្រូវទេ។ ក្នុងករណីនេះ ការកំណត់សភាពទុំល្អតាមស្ថានភាពជាក់ស្តែង គឺជាការចាំបាច់។ ការកំណត់នេះអាចធ្វើឡើងតាមវិធីសាស្ត្រពីរយ៉ាង ទៅតាមលទ្ធភាពរបស់កសិករ ដូចខាងក្រោម។


**ការកំណត់តាមឧបករណ៍វាស់សំណើម**

សំណើមគ្រាប់ស្រូវដែលទុំល្អ គឺមានពី ២១ ទៅ ២៥ ភាគរយ។ ចំពោះគ្រាប់ស្រូវដែលមានសំណើមទាបជាង ២១ ភាគរយ គឺជាប្រភេទគ្រាប់ស្រូវដែលទុំជ្រុល ហើយគ្រាប់ស្រូវដែលមានសំណើមខ្ពស់ជាង ២៥ ភាគរយ គឺជាប្រភេទគ្រាប់ស្រូវដែលទុំស្ទើរ។



**ការកំណត់ដោយពិនិត្យសភាពកូរស្រូវ**

ជាទូទៅ កូរស្រូវដែលមានគ្រាប់ទុំល្អ គឺជាកូរស្រូវដែលមានគ្រាប់ចាប់ពីពាក់កណ្តាលកូរឡើងទៅមានពណ៌លឿងទុំចាស់ និងគ្រាប់ពេញពាក់កណ្តាលកូរចុះក្រោមមានពណ៌លឿងទុំស្រាល ហើយគ្រាប់ស្តុកវិញ មានពណ៌ស្លាបសេកចាស់។ ចំពោះកូរស្រូវដែលទុំជ្រុល មានគ្រាប់ដាក់ផ្នែកខាងគល់កូរពណ៌លឿងទុំចាស់ និងគ្រាប់ស្តុកមានពណ៌លឿងទុំប្រផេះ។ ចំពោះកូរស្រូវដែលទុំស្ទើរមានគ្រាប់ដាក់ផ្នែកគល់កូរពណ៌ស្លាបសេកចាស់ និងគ្រាប់ស្តុក ពណ៌បៃតងចាស់។



**តារាងសង្ខេបការកំណត់សភាពស្រូវទុំ**

សភាពទុំ	សំណើមគ្រាប់ (%)	ពណ៌គ្រាប់ដាក់ក្នុងកូរ		ពណ៌គ្រាប់ស្តុកក្នុងកូរ
		ពាក់កណ្តាលខាងលើ	ពាក់កណ្តាលខាងក្រោម	កណ្តាលខាងក្រោម
ទុំស្ទើរ	ខ្ពស់ជាង ២៥	លឿងទុំស្រាល	ស្លាបសេកចាស់	បៃតងចាស់
ទុំល្អ	២១-២៥	លឿងទុំចាស់	លឿងទុំស្រាល	ស្លាបសេកចាស់
ទុំជ្រុល	<២១	លឿងទុំចាស់	លឿងទុំចាស់	លឿងទុំប្រផេះ

**កំណត់សម្គាល់**

- ការកំណត់គ្រាប់ស្រូវទុំល្អ ដើម្បីច្រូតកាត់ដោយឧបករណ៍វាស់សំណើមក្តី ដោយពិនិត្យសភាពកូរស្រូវក្តី ត្រូវធ្វើច្រើនកន្លែង ទៅតាមសភាពទុំ និងទំហំដីស្រែ។
- ក្នុងករណីដែលស្រូវទុំស្រុះគ្នា ការប្រើប្រាស់វិធីសាស្ត្រកំណត់សម្រាប់កូរស្រូវទាំងអស់ គឺជាការត្រឹមត្រូវ។
- ក្នុងករណីដែលកូរស្រូវទុំមិនស្រុះគ្នា ឬបណ្តើរកូន ត្រូវច្រូតកាត់នៅពេលដែលកូរស្រូវ ៨៥-៩០ ភាគរយ មានសភាពទុំល្អ ចំណែក ១០-១៥ ភាគរយទៀត មានសភាពទុំស្ទើរ។

**ប្រការគួរចងចាំ**

- បើសិនជាអាចធ្វើបាន ត្រូវបង្វែរទឹកស្រែបន្ទាប់ពីស្រូវចេញផ្កាស្រុះ និងបានរយៈពេលពី ១៧-២០ ថ្ងៃ។
- ចៀសវាងច្រូតកាត់ស្រូវបន្ទាប់ពីភ្លៀងរួចភ្លាមៗ។
- ការហាលកណ្តាប់ក្នុងស្រែ ត្រូវចៀសវាងកុំឲ្យកណ្តាប់ត្រូវទឹក។
- ត្រូវប្រញាប់បោកបែន ហាល សម្អាត និងទុកដាក់បន្ទាប់ពីច្រូតរួច។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ការិយាល័យវិស្វកម្មកសិកម្ម មជ្ឈមណ្ឌលបណ្តុះបណ្តាល និងព័ត៌មាន ការិយាល័យផែនការ សហប្រតិបត្តិការ និងពាណិជ្ជកម្ម នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៅតាមបណ្តោយផ្លូវជាតិលេខ ៣ សង្កាត់ប្រទេ្ស ខណ្ឌដង្កោ ភ្នំពេញ ឬតាមប្រអប់សំបុត្រលេខ ០១ ភ្នំពេញ

ទូរស័ព្ទលេខ៖ (៨៥៥-២៣) ៦៣១៩ ៦៩៣-៤  
 ទូរអគ្គី៖ [sbunna@cardi.org.kh](mailto:sbunna@cardi.org.kh)  
 តេឡេក្រាម៖ [www.cardi.org.kh](http://www.cardi.org.kh)  
 អ៊ីម៉ែល៖ [trin@cardi.org.kh](mailto:trin@cardi.org.kh)  
 អ៊ីម៉ែល៖ [hunyadana@cardi.org.kh](mailto:hunyadana@cardi.org.kh)